



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២២៩ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការអនុវត្តច្បាប់ស្តីពីសញ្ជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/២០៥ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពី ការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩២៤/១១៦៩ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពី ការកែសម្រួលនិងតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤៧៧ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពី ការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ ០៥.នស.៩៤ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីអន្តោប្រវេសន៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧២៣/០០៩ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៩២៥/០៣០ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

អនុក្រឹត្យនេះកំណត់អំពីបែបបទនិងនីតិវិធីនៃការទាមទារសញ្ញាតិខ្មែរ និងនីតិវិធីនៃការប្តឹងតវ៉ា ការសុំចូលសញ្ញាតិខ្មែររបស់ជនបរទេសដោយសញ្ញាតិបន្តិយកម្ម ការសុំលះបង់សញ្ញាតិខ្មែរដោយស្ម័គ្រចិត្ត និងការដកសញ្ញាតិខ្មែរ ព្រមទាំងចំនួនទឹកប្រាក់វិនិយោគ វិស័យអាទិភាព ប្រភេទគម្រោងវិនិយោគនិងលក្ខខណ្ឌផ្សេងទៀត និងចំនួនទឹកប្រាក់អំណោយជាសាច់ប្រាក់ដល់ថវិកាជាតិឬវិស័យមនុស្សធម៌របស់ជនបរទេសដែលស្នើសុំចូលសញ្ញាតិខ្មែរដោយសញ្ញាតិបន្តិយកម្ម និងការបង្កើតនិងដំណើរការនៃគណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ញាតិខ្មែរពីកំណើត ដើម្បីធានាការអនុវត្តច្បាប់ស្តីពីសញ្ញាតិ ប្រកបដោយប្រសិទ្ធភាព។

មាត្រា ២ .-

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះជនបរទេសដែលមានបំណងទាមទារសញ្ញាតិខ្មែរដោយអាពាហ៍ពិពាហ៍ និងសុំចូលសញ្ញាតិខ្មែរដោយសញ្ញាតិបន្តិយកម្ម និងពលរដ្ឋខ្មែរដែលត្រូវបានបាត់សញ្ញាតិខ្មែរតាមរយៈការលះបង់សញ្ញាតិខ្មែរដោយស្ម័គ្រចិត្ត និងការដកសញ្ញាតិខ្មែរ។

ជំពូកទី២

បែបបទនិងនីតិវិធីនៃការទាមទារសញ្ញាតិខ្មែរ ព្រមទាំងនីតិវិធីនៃការប្តឹងតវ៉ា
ផ្នែកទី១

បែបបទនិងនីតិវិធីនៃការទាមទារសញ្ញាតិខ្មែរ

មាត្រា ៣ .-

ជនបរទេសដែលបានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ជាមួយពលរដ្ឋខ្មែរ អាចទាមទារសញ្ញាតិខ្មែរបានដោយត្រូវដាក់ពាក្យសុំនិងបំពេញបែបបទ នៅអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម។

មាត្រា ៤ .-

ជនបរទេសដែលទាមទារសញ្ញាតិខ្មែរ ត្រូវមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលដាក់ពាក្យសុំ និងត្រូវបំពេញបែបបទ ដូចខាងក្រោម៖

- ១- ពាក្យទាមទារសញ្ញាតិខ្មែរ ចំនួន២(ពីរ)ច្បាប់។
- ២- ដីប្រវត្តិសង្ខេបរបស់សាមីខ្លួន ចំនួន២(ពីរ)ច្បាប់ ដោយមានបិទរូបថតទំហំ៤ស.ម.គុណ៦ស.ម.។
- ៣- រូបថត ត្រូវថតថ្មី ចំពីមុខ គ្មានពាក់មួក និងគ្មានពាក់វ៉ែនតា ទំហំ៤ស.ម.គុណ៦ស.ម ចំនួន១០(ដប់)សន្លឹក។
- ៤- សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍របស់សាមីខ្លួន ចំនួន២(ពីរ)ច្បាប់។
- ៥- លិខិតបញ្ជាក់ទីលំនៅ ចេញដោយមេឃុំ ចៅសង្កាត់នៃទីលំនៅរបស់សាមីខ្លួន ចំនួន២(ពីរ)ច្បាប់។
- ៦- ឯកសារបញ្ជាក់ការស្នាក់នៅរយៈពេល១២(ដប់ពីរ)ខែពេញលេញក្នុងព្រះរាជាណាចក្រកម្ពុជា ចំនួន២(ពីរ)ច្បាប់។
- ៧- ច្បាប់ថតចម្លងលិខិតឆ្លងដែនរបស់សាមីខ្លួន ដែលនៅមានសុពលភាព ចំនួន២(ពីរ)ច្បាប់។



- ៨- ច្បាប់ថតចម្លងទិដ្ឋាការចូលនិងការបន្តរយៈពេលស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទាំងអស់របស់សាមីខ្លួន ចំនួន២(ពីរ)ច្បាប់។
- ៩- លិខិតបញ្ជាក់កិរិយាមារយាទនិងសីលធម៌ ចេញដោយមេឃុំ ចៅសង្កាត់នៃទីលំនៅរបស់សាមីខ្លួន ចំនួន២(ពីរ)ច្បាប់។
- ១០- លិខិតថ្កោលទោសមានសុពលភាពគិតត្រឹមថ្ងៃដាក់ពាក្យ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃ ប្រទេសរបស់សាមីខ្លួន ចំនួន១(មួយ)ច្បាប់។
- ១១- លិខិតថ្កោលទោសមានសុពលភាពគិតត្រឹមថ្ងៃដាក់ពាក្យ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃ ព្រះរាជាណាចក្រកម្ពុជា ចំនួន១(មួយ)ច្បាប់។
- ១២- លិខិតបញ្ជាក់សុខភាព ចេញដោយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២(ពីរ)ច្បាប់។

មាត្រា ៥ .-

ជនបរទេសជាឪពុកម្តាយ ដែលមានកូនរបស់ខ្លួនជាអនីតិជន មុនមានចំណងអាពាហ៍ពិពាហ៍ជាមួយ ពលរដ្ឋខ្មែរ អាចសុំទាមទារសញ្ញាតិខ្មែរជាចង្កោមគ្រួសារបាន។ ក្នុងករណីនេះ ឪពុកម្តាយត្រូវបំពេញបែបបទ បន្ថែមសម្រាប់កូន ដូចខាងក្រោម៖

- ១- ពាក្យទាមទារសញ្ញាតិខ្មែរ ចំនួន២(ពីរ)ច្បាប់។
- ២- ជីវប្រវត្តិសង្ខេបរបស់កូន ចំនួន២(ពីរ)ច្បាប់ ដោយមានបិទរូបថតទំហំ៤ស.ម.គុណ៦ស.ម.។
- ៣- រូបថត ត្រូវថតថ្មី ចំពីមុខ គ្មានពាក់មួក និងគ្មានពាក់វ៉ែនតា ទំហំ៤ស.ម.គុណ៦ស.ម. ចំនួន១០(ដប់) សន្លឹក។
- ៤- សេចក្តីចម្លងសំបុត្រកំណើតរបស់កូន ចំនួន២(ពីរ)ច្បាប់។
- ៥- ច្បាប់ថតចម្លងលិខិតឆ្លងដែនរបស់កូនដែលនៅមានសុពលភាព ចំនួន២(ពីរ)ច្បាប់។
- ៦- ច្បាប់ថតចម្លងទិដ្ឋាការចូលនិងការបន្តរយៈពេលស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទាំងអស់របស់សាមីខ្លួន ចំនួន២(ពីរ)ច្បាប់។
- ៧- លិខិតថ្កោលទោសមានសុពលភាពគិតត្រឹមថ្ងៃដាក់ពាក្យ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃ ប្រទេសរបស់កូន ចំនួន១(មួយ)ច្បាប់ ប្រសិនបើកូននោះមានអាយុចាប់ពី១៤(ដប់បួន)ឆ្នាំ ដល់ក្រោម ១៨(ដប់ប្រាំបី)ឆ្នាំ។
- ៨- លិខិតបញ្ជាក់សុខភាពរបស់កូន ចេញដោយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២(ពីរ)ច្បាប់។

មាត្រា ៦ .-

ជនបរទេសដែលទទួលបានសញ្ញាតិខ្មែរតាមរយៈអាពាហ៍ពិពាហ៍ អាចទាមទារសញ្ញាតិខ្មែរជូនកូន របស់ខ្លួនដែលជាអនីតិជនបាន ក្នុងករណីបុគ្គលនោះមិនបានស្នើសុំទាមទារសញ្ញាតិខ្មែរជាចង្កោមគ្រួសារ ក្នុងដំណាក់កាលដំបូងនៃដំណើរការស្នើសុំទាមទារសញ្ញាតិខ្មែរ។ ក្នុងករណីនេះ ឪពុកម្តាយដែលមានកូនជា អនីតិជន អាចបំពេញបែបបទស្នើសុំទាមទារសញ្ញាតិខ្មែរជំនួសកូនបាន ដូចខាងក្រោម៖

- ១- បែបបទនានា ដូចមានចែងក្នុងមាត្រា៥នៃអនុក្រឹត្យនេះ។

- ២- លិខិតធានាអះអាងពីឪពុកឬម្តាយ ចំនួន២(ពីរ)ច្បាប់។
- ៣- លិខិតវេជ្ជសាស្ត្របញ្ជាក់ឌីអេសអេ(DNA) ក្នុងករណីចាំបាច់។
- ៤- ព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែររបស់ឪពុកឬម្តាយ និងឯកសារបញ្ជាក់អត្តសញ្ញាណជាពលរដ្ឋខ្មែរ។

មាត្រា៧ .-

រាល់ឯកសារដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់ជនបរទេស ត្រូវមានការផ្តល់នីត្យានុកូលកម្មពីស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមីខ្លួននោះ។

មាត្រា៨ .-

ទម្រង់និងនីតិវិធីនៃការទទួលនិងការពិនិត្យលើសំណុំបែបបទនៃការសុំទាមទារសញ្ជាតិខ្មែរ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

មាត្រា៩ .-

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវពិនិត្យ ស្រាវជ្រាវលើសំណុំបែបបទទាមទារសញ្ជាតិខ្មែរ ក្នុងរយៈពេលយ៉ាងយូរ៤៥(សែសិបប្រាំ)ថ្ងៃនៃថ្ងៃធ្វើការ។

ក្នុងករណីដែលអ្នកស្នើសុំមិនបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌដែលបានកំណត់ក្នុងច្បាប់ស្តីពីសញ្ជាតិ និងបែបបទដែលមានចែងក្នុងមាត្រា៤ មាត្រា៥ និងមាត្រា៦នៃអនុក្រឹត្យនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអ្នកស្នើសុំ ឱ្យធ្វើការកែតម្រូវក្នុងរយៈពេលយ៉ាងយូរ៣០(សាមសិប)ថ្ងៃនៃថ្ងៃធ្វើការ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវពិនិត្យនិងបន្តនីតិវិធីលើការទាមទារសញ្ជាតិខ្មែរ ក្នុងរយៈពេលយ៉ាងយូរ១៥(ដប់ប្រាំ)ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃទទួលបានឯកសារកែតម្រូវ។

មាត្រា១០ .-

ការដាក់ពាក្យសុំទាមទារសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍របស់ជនបរទេស ត្រូវបង់កម្រៃសេវា។
 កម្រៃសេវានៃការដាក់ពាក្យសុំទាមទារសញ្ជាតិខ្មែរ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា១១ .-

ការផ្តល់សញ្ជាតិខ្មែរតាមករណី ទាមទារសញ្ជាតិខ្មែរដល់ជនបរទេស ត្រូវសម្រេចដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្ត្រី បន្ទាប់ពីមានសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

មាត្រា១២ .-

ជនដែលត្រូវបានអនុញ្ញាតឱ្យចូលសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ ត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល។

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តល់ជូនបន្ទាប់ពីបានបំពេញរួចរាល់នូវនីតិវិធីនៃការធ្វើសម្បថនៅចំពោះមុខតុលាការកំពូល។

បែបបទនិងនីតិវិធីនៃការធ្វើសម្បថ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ផ្នែកទី២
នីតិវិធីនៃការប្តឹងតវ៉ា

មាត្រា១៣ .-

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាចសម្រេចបដិសេធចំពោះសំណើសុំទាមទារសញ្ញាតិខ្មែរដោយអាពាហ៍ពិពាហ៍ ក្នុងករណីណាមួយ ដូចខាងក្រោម៖

- ១- អាពាហ៍ពិពាហ៍ក្លែង។
- ២- ឯកសារក្លែងនៅក្នុងសំណុំបែបបទស្នើសុំទាមទារសញ្ញាតិខ្មែរ។
- ៣- អាពាហ៍ពិពាហ៍ផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- ៤- ការមិនបំពេញតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា១១និងមាត្រា១២នៃច្បាប់ស្តីពីសញ្ញាតិ។
- ៥- ការមិនបានបំពេញកាតព្វកិច្ចដូចបានកំណត់ក្នុងមាត្រា៤ មាត្រា៥ និងមាត្រា៦នៃអនុក្រឹត្យនេះ។

មាត្រា១៤ .-

អ្នកស្នើសុំទាមទារសញ្ញាតិខ្មែរ ដែលមិនសុខចិត្តនឹងសេចក្តីសម្រេចបដិសេធរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាចប្តឹងតវ៉ាទៅតុលាការ ក្នុងអំឡុងពេលយ៉ាងយូរ៣០ (សាមសិប) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានសេចក្តីសម្រេចបដិសេធច។

មាត្រា១៥ .-

ទម្រង់និងនីតិវិធីនៃការប្តឹងតវ៉ាចំពោះការបដិសេធលើការសុំទាមទារសញ្ញាតិខ្មែរ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជំពូកទី៣

បែបបទនិងនីតិវិធីនៃការសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម

មាត្រា១៦ .-

ជនបរទេសដែលមានបំណងសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ត្រូវដាក់ពាក្យសុំនិងបំពេញបែបបទនៅអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម។

នៅពេលដាក់ពាក្យសុំ ជនបរទេសនេះត្រូវមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មាត្រា១៧ .-

ជនបរទេសដែលសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម តាមលក្ខខណ្ឌកំណត់ក្នុងមាត្រា១៩ មាត្រា២០ និងមាត្រា២១នៃច្បាប់ស្តីពីសញ្ញាតិ ត្រូវដាក់ពាក្យសុំនិងបំពេញបែបបទ ដូចខាងក្រោម៖

- ១- ពាក្យសុំចូលសញ្ជាតិខ្មែរ ចំនួន២(ពីរ)ច្បាប់។
- ២- ដីប្រវត្តិសង្ខេបរបស់សាមីខ្លួន ចំនួន២(ពីរ)ច្បាប់ ដោយមានបិទរូបថតទំហំ៤ស.ម.គុណ៦ស.ម.។
- ៣- រូបថត ត្រូវថតថ្មី ចំពីមុខ គ្មានពាក់មួក និងគ្មានពាក់វ៉ែនតា ទំហំ៤ស.ម.គុណ៦ស.ម. ចំនួន១០(ដប់)សន្លឹក។
- ៤- ច្បាប់ថតចម្លងបណ្ណស្នាក់នៅ ចេញដោយសមត្ថកិច្ចអន្តោប្រវេសន៍ ចំនួន២(ពីរ)ច្បាប់។
- ៥- បណ្ណការងារឬឯកសារបញ្ជាក់មុខរបរ ចំពោះជនបរទេសអន្តោប្រវេសន៍ដែលបានកំណត់នៅក្នុងចំណុចទី៣ មាត្រា១៩ និងមាត្រា២០នៃច្បាប់ស្តីពីសញ្ញាតិ ចំនួន២(ពីរ)ច្បាប់ ឬឯកសារពាក់ព័ន្ធនឹង



ការវិនិយោគ ចំពោះជនបរទេសដែលបានកំណត់នៅក្នុងចំណុចទី៤ មាត្រា១៩ និងមាត្រា២១ នៃច្បាប់ស្តីពីសញ្ជាតិ ចំនួន២(ពីរ)ច្បាប់។

- ៦- លិខិតបញ្ជាក់ទីលំនៅ ចេញដោយមេឃុំ ចៅសង្កាត់នៃទីលំនៅរបស់សាមីខ្លួន ចំនួន២(ពីរ)ច្បាប់។
- ៧- សេចក្តីចម្លងសំបុត្រកំណើតដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់សាមីខ្លួន ជនបរទេស ចំនួន២(ពីរ)ច្បាប់។
- ៨- ឯកសារបញ្ជាក់ការស្នាក់នៅជាប់ឬពេញលេញក្នុងព្រះរាជាណាចក្រកម្ពុជា ដូចបានកំណត់ ក្នុងមាត្រា១៩ មាត្រា២០ និងមាត្រា២១នៃច្បាប់ស្តីពីសញ្ជាតិ ចំនួន២(ពីរ)ច្បាប់។
- ៩- ច្បាប់ថតចម្លងលិខិតឆ្លងដែនរបស់សាមីខ្លួន ដែលនៅមានសុពលភាព ចំនួន២(ពីរ)ច្បាប់។
- ១០- ច្បាប់ថតចម្លងទិដ្ឋាការចូលនិងការបន្តរយៈពេលស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទាំងអស់របស់សាមីខ្លួន ចំនួន២(ពីរ)ច្បាប់។
- ១១- លិខិតបញ្ជាក់កិរិយាមាយាទ ចេញដោយមេឃុំ ចៅសង្កាត់នៃទីលំនៅរបស់សាមីខ្លួន ចំនួន២(ពីរ)ច្បាប់។
- ១២- លិខិតថ្កោលទោសមានសុពលភាពគិតត្រឹមថ្ងៃដាក់ពាក្យ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃ ប្រទេសរបស់សាមីខ្លួន ចំនួន១(មួយ)ច្បាប់។
- ១៣- លិខិតថ្កោលទោសមានសុពលភាពគិតត្រឹមថ្ងៃដាក់ពាក្យ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃ ព្រះរាជាណាចក្រកម្ពុជា ចំនួន១(មួយ)ច្បាប់។
- ១៤- លិខិតបញ្ជាក់សុខភាព ចេញដោយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២(ពីរ)ច្បាប់។

មាត្រា១៨ .-

ជនបរទេសដែលធ្វើអំណោយជាសាច់ប្រាក់ដល់ថវិកាជាតិឬវិស័យមនុស្សធម៌ អាចសុំចូលសញ្ជាតិខ្មែរ ដោយសញ្ញាតុបនីយកម្ម និងត្រូវបំពេញបែបបទ ដូចខាងក្រោម៖

- ១- ពាក្យសុំចូលសញ្ជាតិខ្មែរ ចំនួន២(ពីរ)ច្បាប់។
- ២- ជីវប្រវត្តិសង្ខេបរបស់សាមីខ្លួន ចំនួន២(ពីរ)ច្បាប់ ដោយមានបិទរូបថតទំហំ៤ស.ម.គុណ៦ស.ម.។
- ៣- រូបថត ត្រូវថតថ្មី ចំពីមុខ គ្មានពាក់មួក និងគ្មានពាក់វ៉ែនតា ទំហំ៤ស.ម.គុណ៦ស.ម. ចំនួន១០(ដប់) សន្លឹក។
- ៤- លិខិតបញ្ជាក់អំពីអំណោយជាសាច់ប្រាក់ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រ កម្ពុជា ចំនួន១(មួយ)ច្បាប់។
- ៥- សេចក្តីចម្លងសំបុត្រកំណើតដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់សាមីខ្លួន ជនបរទេស ចំនួន២(ពីរ)ច្បាប់។
- ៦- ឯកសារបញ្ជាក់ការស្នាក់នៅជាប់ឬពេញលេញក្នុងព្រះរាជាណាចក្រកម្ពុជា ដូចបានកំណត់ក្នុង មាត្រា២២នៃច្បាប់ស្តីពីសញ្ជាតិ ចំនួន២(ពីរ)ច្បាប់។
- ៧- ច្បាប់ថតចម្លងលិខិតឆ្លងដែនរបស់សាមីខ្លួន ដែលនៅមានសុពលភាព ចំនួន២(ពីរ)ច្បាប់។
- ៨- ច្បាប់ថតចម្លងទិដ្ឋាការចូលនិងការបន្តរយៈពេលស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទាំងអស់របស់សាមីខ្លួន ចំនួន២(ពីរ)ច្បាប់។
- ៩- លិខិតបញ្ជាក់កិរិយាមាយាទ ចេញដោយមេឃុំ ចៅសង្កាត់នៃទីលំនៅរបស់សាមីខ្លួន ចំនួន២(ពីរ)ច្បាប់។

- ១០- លិខិតថ្កោលទោសមានសុពលភាពគិតត្រឹមថ្ងៃដាក់ពាក្យ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់សាមីខ្លួន ចំនួន១(មួយ)ច្បាប់។
- ១១- លិខិតបញ្ជាក់សុខភាព ចេញដោយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២(ពីរ)ច្បាប់។

មាត្រា១៩ .-

ជនបរទេសដែលមានគុណសម្បត្តិពិសេសឬថ្វីដៃពិសេស អាចសុំចូលសញ្ជាតិខ្មែរដោយសញ្ញាតូបនីយកម្ម និងត្រូវបំពេញបែបបទ ដូចខាងក្រោម៖

- ១- ពាក្យសុំចូលសញ្ជាតិខ្មែរ ចំនួន២(ពីរ)ច្បាប់។
- ២- ដីប្រវត្តិសង្ខេបរបស់សាមីខ្លួន ចំនួន២(ពីរ)ច្បាប់ ដោយមានបិទរូបថតទំហំ៤ស.ម.គុណ៦ស.ម.។
- ៣- រូបថត ត្រូវថតថ្មី ចំពីមុខ គ្មានពាក់មួក និងគ្មានពាក់វ៉ែនតាទំហំ៤ស.ម.គុណ៦ស.ម. ចំនួន១០(ដប់)សន្លឹក។
- ៤- លិខិតទទួលស្គាល់របស់រាជរដ្ឋាភិបាលកម្ពុជាអំពីគុណសម្បត្តិពិសេសឬថ្វីដៃពិសេស ចំនួន១(មួយ)ច្បាប់។
- ៥- សេចក្តីចម្លងសំបុត្រកំណើតដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់សាមីខ្លួន ជនបរទេស ចំនួន២(ពីរ)ច្បាប់។
- ៦- លិខិតថ្កោលទោសមានសុពលភាពគិតត្រឹមថ្ងៃដាក់ពាក្យ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់សាមីខ្លួន ចំនួន១(មួយ)ច្បាប់។
- ៧- ច្បាប់ថតចម្លងលិខិតឆ្លងដែនរបស់សាមីខ្លួន ដែលនៅមានសុពលភាព ចំនួន២(ពីរ)ច្បាប់។
- ៨- ច្បាប់ថតចម្លងទិដ្ឋាការចូលនិងការបន្តរយៈពេលស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទាំងអស់របស់សាមីខ្លួន ចំនួន២(ពីរ)ច្បាប់។
- ៩- លិខិតបញ្ជាក់សុខភាព ចេញដោយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២(ពីរ)ច្បាប់។

មាត្រា២០ .-

ជនបរទេសដែលមានសហព័ទ្ធ ដែលមានបំណងស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ញាតូបនីយកម្ម អាចដាក់ពាក្យស្នើសុំជាចង្កោមគ្រួសារ។ សហព័ទ្ធរបស់ជនបរទេសនោះ ត្រូវបំពេញបែបបទទៅតាមករណីនីមួយៗ ដូចខាងក្រោម៖

- ១- ចំពោះសហព័ទ្ធរបស់ជនបរទេសដែលសុំចូលសញ្ជាតិខ្មែរដោយសញ្ញាតូបនីយកម្ម តាមលក្ខខណ្ឌកំណត់ក្នុងមាត្រា១៩ មាត្រា២០ និងមាត្រា២១នៃច្បាប់ស្តីពីសញ្ជាតិ ត្រូវដាក់ពាក្យសុំនិងបំពេញបែបបទដូចបានកំណត់ក្នុងមាត្រា១៧នៃអនុក្រឹត្យនេះ លើកលែងតែចំណុចទី៥ ហើយត្រូវភ្ជាប់ជាមួយនូវសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ចំនួន២(ពីរ)ច្បាប់។
- ២- ចំពោះសហព័ទ្ធរបស់ជនបរទេសដែលធ្វើអំណោយជាសាច់ប្រាក់ដល់ថវិកាជាតិឬវិស័យមនុស្សធម៌ ត្រូវបំពេញបែបបទដូចបានកំណត់ក្នុងមាត្រា១៨នៃអនុក្រឹត្យនេះ លើកលែងតែចំណុចទី៤ ហើយត្រូវភ្ជាប់ជាមួយនូវសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ចំនួន២(ពីរ)ច្បាប់។
- ៣- ចំពោះសហព័ទ្ធរបស់ជនបរទេសដែលមានគុណសម្បត្តិពិសេសឬថ្វីដៃពិសេសត្រូវបំពេញបែបបទដូចបានកំណត់ក្នុងមាត្រា១៩នៃអនុក្រឹត្យនេះ លើកលែងតែចំណុចទី៤ ហើយត្រូវភ្ជាប់ជាមួយនូវសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ចំនួន២(ពីរ)ច្បាប់។

មាត្រា ២១ .-

ជនបរទេសដែលមានកូនជាអនីតិជន មានបំណងស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ញាតូបនីយកម្ម អាចដាក់ពាក្យស្នើសុំជាចង្កោមគ្រួសារ។ ក្នុងករណីនេះ ឪពុកឬម្តាយត្រូវបំពេញបែបបទបន្ថែមសម្រាប់កូន ដូចខាងក្រោម៖

- ១- ពាក្យសុំចូលសញ្ជាតិខ្មែរ ចំនួន២(ពីរ)ច្បាប់។
- ២- ដីវប្រវត្តិសង្ខេបរបស់កូន ចំនួន២(ពីរ)ច្បាប់ ដោយមានបិទរូបថតទំហំ៤ស.ម.គុណ៦ស.ម.។
- ៣- រូបថត ត្រូវថតថ្មី ចំពីមុខ គ្មានពាក់មួក និងគ្មានពាក់វ៉ែនតាទំហំ៤ស.ម.គុណ៦ស.ម. ចំនួន ១០(ដប់)សន្លឹក។
- ៤- សេចក្តីចម្លងសំបុត្រកំណើតរបស់កូន ចំនួន២(ពីរ)ច្បាប់។
- ៥- ច្បាប់ថតចម្លងលិខិតឆ្លងដែនរបស់កូន ដែលនៅមានសុពលភាព ចំនួន២(ពីរ)ច្បាប់។
- ៦- ច្បាប់ថតចម្លងទិដ្ឋាការចូលនិងការបន្តរយៈពេលស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទាំងអស់របស់សាមីខ្លួន ចំនួន២(ពីរ)ច្បាប់។
- ៧- លិខិតថ្កោលទោសមានសុពលភាពចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់កូន ចំនួន១(មួយ)ច្បាប់ ប្រសិនបើកូននោះមានអាយុចាប់ពី១៤(ដប់បួន)ឆ្នាំ ដល់ក្រោម១៨(ដប់ប្រាំបី)ឆ្នាំ។
- ៨- លិខិតថ្កោលទោសមានសុពលភាព ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ចំនួន១(មួយ)ច្បាប់ ប្រសិនបើកូននោះមានអាយុចាប់ពី១៤(ដប់បួន)ឆ្នាំ ដល់ក្រោម១៨(ដប់ប្រាំបី)ឆ្នាំ ហើយបានចូលមករស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
- ៩- លិខិតបញ្ជាក់សុខភាពរបស់កូនចេញដោយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២(ពីរ)ច្បាប់។

មាត្រា ២២ .-

ជនបរទេសដែលទទួលបានសញ្ជាតិខ្មែរតាមរយៈសញ្ញាតូបនីយកម្ម អាចស្នើសុំសញ្ជាតិខ្មែរជូនកូនរបស់ខ្លួន ដែលជាអនីតិជនបាន ក្នុងករណីបុគ្គលនោះមិនបានស្នើសុំចូលសញ្ជាតិខ្មែរជាចង្កោមគ្រួសារ ក្នុងដំណាក់កាលដំបូងនៃដំណើរការស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ញាតូបនីយកម្ម។ ក្នុងករណីនេះ ឪពុកឬម្តាយដែលមានកូនជាអនីតិជនអាចបំពេញបែបបទស្នើសុំចូលសញ្ជាតិខ្មែរជំនួសកូនបាន ដូចខាងក្រោម៖

- ១- បែបបទនានា ដូចមានចែងក្នុងមាត្រា២១នៃអនុក្រឹត្យនេះ។
- ២- លិខិតធានាអះអាងពីឪពុកឬម្តាយ ចំនួន២(ពីរ)ច្បាប់។
- ៣- លិខិតវេជ្ជសាស្ត្របញ្ជាក់ឌីអេនអេ(DNA) ក្នុងករណីចាំបាច់។
- ៤- ព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែររបស់ឪពុកឬម្តាយ និងឯកសារបញ្ជាក់អត្តសញ្ញាណជាពលរដ្ឋខ្មែរ។

មាត្រា ២៣ .-

រាល់ឯកសារដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់ជនបរទេស ត្រូវមានការផ្តល់នីត្យានុកូលកម្មពីស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមីខ្លួននោះ។

មាត្រា ២៤ .-

ទម្រង់និងនីតិវិធីនៃការទទួល និងការពិនិត្យលើសំណុំបែបបទនៃការសុំចូលសញ្ជាតិខ្មែរដោយសញ្ញាតូបនីយកម្ម ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

Handwritten signature/initials

មាត្រា ២៥ .-

អគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម ត្រូវពិនិត្យស្រាវជ្រាវលើសំណុំបែបបទសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ក្នុងរយៈពេលយ៉ាងយូរ៤៥(វិសេសប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ។

ក្នុងករណីដែលអ្នកស្នើសុំ មិនបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌដែលបានកំណត់ក្នុងច្បាប់ស្តីពីសញ្ជាតិ និងបែបបទដែលមានចែងក្នុងមាត្រា ១៧ មាត្រា ១៨ មាត្រា ១៩ មាត្រា ២០ មាត្រា ២១ និងមាត្រា ២២ នៃអនុក្រឹត្យនេះ អគ្គនាយកដ្ឋានអគ្គសញ្ញាណកម្មត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអ្នកស្នើសុំ ឱ្យធ្វើការកែតម្រូវក្នុងរយៈពេលយ៉ាងយូរ៣០ (សាមសិប) ថ្ងៃនៃថ្ងៃធ្វើការ។

អគ្គនាយកដ្ឋានអគ្គសញ្ញាណកម្មត្រូវពិនិត្យនិងបន្តនីតិវិធីលើការសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ក្នុងរយៈពេលយ៉ាងយូរ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃទទួលបានឯកសារកែតម្រូវ។

មាត្រា ២៦ .-

ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មរបស់ជនបរទេស ត្រូវបង់កម្រៃសេវា។

កម្រៃសេវានៃការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា ២៧ .-

ការផ្តល់សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មដល់ជនបរទេស ត្រូវសម្រេចដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី បន្ទាប់ពីមានសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

មាត្រា ២៨ .-

ជនដែលត្រូវបានអនុញ្ញាតឱ្យចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល។

អគ្គសញ្ញាណបណ្ណសញ្ជាតិខ្មែរនិងលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តល់ជូនបន្ទាប់ពីបានបំពេញរួចរាល់នូវនីតិវិធីនៃការធ្វើសម្បថនៅចំពោះមុខតុលាការកំពូល។

បែបបទនិងនីតិវិធីនៃការធ្វើសម្បថ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជំពូកទី ៤

ចំនួនទីក្របាភ័ វិស័យអេទិភាព និងប្រភេទគម្រោងវិនិយោគ ព្រមទាំងលក្ខខណ្ឌផ្សេងទៀត និងចំនួនទីក្របាភ័អំណោយជាសាច់ប្រាក់ដល់ថវិកាជាតិឬវិស័យមនុស្សធម៌

ផ្នែកទី ១

ចំនួនទីក្របាភ័ វិស័យអេទិភាព និងប្រភេទគម្រោងវិនិយោគ ព្រមទាំងលក្ខខណ្ឌផ្សេងទៀត

មាត្រា ២៩ .-

ជនបរទេសណាដែលបានទទួលការអនុញ្ញាតឱ្យវិនិយោគត្រឹមត្រូវតាមច្បាប់ពីស្ថាប័នមានសមត្ថកិច្ច ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល អាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម បានតាមមាត្រា ២១ នៃច្បាប់ស្តីពីសញ្ជាតិ លុះត្រាតែជនបរទេសនោះបាន៖



- ១- ចំណាយទុនផ្ទាល់ខ្លួនអនុវត្តគម្រោងវិនិយោគជាក់ស្តែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពី ៤ ០០០ ០០០ ០០០(បួនបីលាន)រៀលឡើងទៅ។
- ២- វិនិយោគស្ថិតនៅក្នុងវិស័យអាទិភាពដូចមានភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។
- ៣- អនុវត្តប្រភេទគម្រោងវិនិយោគដូចមានភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។
- ៤- បំពេញលក្ខខណ្ឌផ្សេងទៀត ដូចជាកាតព្វកិច្ចសារពើពន្ធ ផែនការវិនិយោគជាដើម។

មាត្រា ៣០ .-

ទុនអនុវត្តគម្រោងវិនិយោគ វិស័យអាទិភាព ប្រភេទគម្រោងវិនិយោគ និងលក្ខខណ្ឌផ្សេងទៀត ក្នុងការវិនិយោគជាក់ស្តែង សម្រាប់ជនបរទេសជាអ្នកវិនិយោគដែលស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មត្រូវពិនិត្យវាយតម្លៃដោយក្រសួងមហាផ្ទៃ។ ក្នុងករណីចាំបាច់ ក្រសួងមហាផ្ទៃអាចពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យនិងសម្រេច។

ទុនវិនិយោគផ្ទាល់ខ្លួន ត្រូវមានប្រភពច្បាស់លាស់និងស្របច្បាប់។

ផ្នែកទី២

ចំនួនទឹកប្រាក់អំណោយជាសាច់ប្រាក់ដល់ថវិកាជាតិឬវិស័យមនុស្សធម៌

មាត្រា ៣១ .-

ជនបរទេសណាដែលបានធ្វើអំណោយជាសាច់ប្រាក់ផ្ទាល់ខ្លួនដល់ថវិកាជាតិ សម្រាប់ជាផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឬវិស័យមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មបានតាមមាត្រា២២នៃច្បាប់ស្តីពីសញ្ជាតិ ក្នុងករណីដែលជននោះបានធ្វើអំណោយជាសាច់ប្រាក់ចំនួនចាប់ពី១២ ០០០ ០០០ ០០០(ដប់ពីរបីលាន)រៀលឡើងទៅ។

អំណោយជាសាច់ប្រាក់ផ្ទាល់ខ្លួន ត្រូវមានប្រភពច្បាស់លាស់និងស្របច្បាប់។

អំណោយនោះត្រូវបង់ចូលថវិកាជាតិ តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ជំពូកទី៥

បែបបទនិងលិខិតិវិធីនៃការសុំលះបង់សញ្ជាតិខ្មែរ

មាត្រា ៣២ .-

ប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨(ដប់ប្រាំបី)ឆ្នាំយ៉ាងតិច អាចសុំលះបង់សញ្ជាតិខ្មែរបានដោយស្ម័គ្រចិត្ត ក្នុងករណីដែលជននោះមានសញ្ជាតិមួយផ្សេងទៀត។

ពលរដ្ឋខ្មែរដែលមានបំណងសុំលះបង់សញ្ជាតិខ្មែរ ត្រូវដាក់ពាក្យសុំនិងបំពេញបែបបទនៅអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម។

មាត្រា ៣៣ .-

ពលរដ្ឋខ្មែរដែលសុំលះបង់សញ្ជាតិខ្មែរ ត្រូវដាក់ពាក្យសុំលះបង់សញ្ជាតិខ្មែរនិងត្រូវបំពេញបែបបទដូចខាងក្រោម៖

- ១- ពាក្យសុំលះបង់សញ្ជាតិខ្មែរ ចំនួន២(ពីរ)ច្បាប់។
- ២- ដីប្រវត្តិសង្ខេបរបស់សាមីខ្លួន ចំនួន២(ពីរ)ច្បាប់ ដោយមានបិទរូបថតទំហំ៤ស.ម.គុណ៦ស.ម.។
- ៣- រូបថត ត្រូវថតថ្មី ចំពីមុខ គ្មានពាក់មួក និងគ្មានពាក់វ៉ែនតាទំហំ៤ស.ម.គុណ៦ស.ម. ចំនួន១០(ដប់)សន្លឹក។

- ៤- លិខិតបញ្ជាក់សញ្ញាតិមួយផ្សេងទៀត ឬលិខិតបញ្ជាក់របស់អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដែលសាមីខ្លួនបានដាក់ពាក្យសុំចូលសញ្ញាតិ ចំនួន១(មួយ)ច្បាប់។
- ៥- ច្បាប់ចម្លងសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ចំនួន២(ពីរ)ច្បាប់។
- ៦- សេចក្តីចម្លងសំបុត្រកំណើតឬច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬច្បាប់ចម្លងលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ចំនួន២(ពីរ)ច្បាប់។
- ៧- ចំពោះពលរដ្ឋខ្មែររស់នៅបរទេសស្របច្បាប់ ត្រូវមានលិខិតបញ្ជាក់ទីលំនៅរបស់សាមីខ្លួននៃប្រទេសនោះ ចំនួន១(មួយ)ច្បាប់។

មាត្រា ៣៤ .-

ពលរដ្ឋខ្មែរដែលមានកូនជាអនីតិជន មានបំណងស្នើសុំលះបង់សញ្ញាតិខ្មែរ អាចដាក់ពាក្យស្នើសុំជាចង្កោមគ្រួសារបាន។ ក្នុងករណីនេះ ឪពុកឬម្តាយត្រូវបំពេញបែបបទបន្ថែមសម្រាប់កូន ដូចខាងក្រោម៖

- ១- ពាក្យសុំលះបង់សញ្ញាតិខ្មែរ ចំនួន២(ពីរ)ច្បាប់។
- ២- ដីប្រវត្តិសង្ខេបរបស់កូន ចំនួន២(ពីរ)ច្បាប់ ដោយមានបិទរូបថតទំហំ៤ស.ម.គុណ៦ស.ម.។
- ៣- រូបថត ត្រូវថតថ្មី ចំពីមុខ គ្មានពាក់មួក និងគ្មានពាក់វ៉ែនតាទំហំ៤ស.ម.គុណ៦ស.ម. ចំនួន១០(ដប់)សន្លឹក។
- ៤- លិខិតបញ្ជាក់សញ្ញាតិមួយផ្សេងទៀត ឬលិខិតបញ្ជាក់របស់អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដែលសាមីខ្លួនបានដាក់ពាក្យសុំចូលសញ្ញាតិ ចំនួន១(មួយ)ច្បាប់។
- ៥- ច្បាប់ចម្លងសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ចំនួន២(ពីរ)ច្បាប់។
- ៦- សេចក្តីចម្លងសំបុត្រកំណើតរបស់កូន ចំនួន២(ពីរ)ច្បាប់។
- ៧- ច្បាប់ចម្លងលិខិតឆ្លងដែនរបស់កូន ដែលនៅមានសុពលភាព ចំនួន២(ពីរ)ច្បាប់។

មាត្រា ៣៥ .-

រាល់ឯកសារដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់ពលរដ្ឋខ្មែរកំពុងរស់នៅ ត្រូវមានការផ្តល់នីត្យានុកូលកម្មពីស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមីខ្លួននោះ។

មាត្រា ៣៦ .-

ទម្រង់និងនីតិវិធីនៃការទទួលនិងការពិនិត្យលើសំណុំបែបបទនៃការសុំលះបង់សញ្ញាតិខ្មែរ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

មាត្រា ៣៧ .-

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវពិនិត្យស្រាវជ្រាវលើសំណុំបែបបទសុំលះបង់សញ្ញាតិខ្មែរក្នុងរយៈពេលយ៉ាងយូរ៣០(សាមសិប)ថ្ងៃនៃថ្ងៃធ្វើការ។

ក្នុងករណីដែលអ្នកស្នើសុំ មិនបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌដែលបានកំណត់ក្នុងច្បាប់ស្តីពីសញ្ញាតិ និងបែបបទដែលមានចែងក្នុងមាត្រា៣៣និងមាត្រា៣៤នៃអនុក្រឹត្យនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអ្នកស្នើសុំឱ្យធ្វើការកែតម្រូវក្នុងរយៈពេលយ៉ាងយូរ៣០(សាមសិប)ថ្ងៃនៃថ្ងៃធ្វើការ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវពិនិត្យនិងបន្តនីតិវិធីលើការសុំលះបង់សញ្ញាតិខ្មែរ ក្នុងរយៈពេលយ៉ាងយូរ១០(ដប់)ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃទទួលបានឯកសារកែតម្រូវ។

មាត្រា៣៨ .-

ការដាក់ពាក្យសុំលះបង់សញ្ញាតិរបស់ពលរដ្ឋខ្មែរ ត្រូវបង់កម្រៃសេវា។
កម្រៃសេវានៃការដាក់ពាក្យសុំលះបង់សញ្ញាតិខ្មែរ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា៣៩ .-

ការអនុញ្ញាតឱ្យលះបង់សញ្ញាតិខ្មែរដល់ពលរដ្ឋខ្មែរ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ តាមសំណើរបស់
នាយករដ្ឋមន្ត្រី បន្ទាប់ពីមានសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជំពូកទី៦
ការដកសញ្ញាតិខ្មែរពីកំណើត
ផ្នែកទី១
លក្ខខណ្ឌនៃការដកសញ្ញាតិខ្មែរពីកំណើត

មាត្រា៤០ .-

អនុលោមតាមបញ្ញត្តិនៃមាត្រា២៩ថ្មីនៃច្បាប់ស្តីពីសញ្ញាតិ ការដកសញ្ញាតិខ្មែរពីកំណើតពីប្រជាពលរដ្ឋខ្មែរ
អាចធ្វើទៅបានក្នុងករណីណាមួយ ដូចខាងក្រោម៖

- ១- ប្រព្រឹត្តអំពើក្បត់ជាតិឬធ្វើសកម្មភាពយុបយិតគ្នាជាមួយបរទេស ដែលនាំឱ្យអន្តរាយដល់ផលប្រយោជន៍
ស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា។
- ២- ធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ។
- ៣- ចូលបម្រើកងទ័ពនៃរដ្ឋបរទេសដោយស្ម័គ្រចិត្តឬបំពេញតួនាទីជាមន្ត្រីសាធារណៈនៃរដ្ឋបរទេស និង
មិនព្រមលាលប់ ទោះបីមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា។
- ៤- ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិម ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ
ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋនិងអំពើកេរ្តិ៍រកម្ម។

ការដកសញ្ញាតិខ្មែរពីកំណើតអាចធ្វើទៅបាន លុះត្រាតែប្រជាពលរដ្ឋខ្មែររូបនោះមានអាយុ១៨(ដប់ប្រាំបី)
ឆ្នាំយ៉ាងតិច និងមានសញ្ញាតិមួយផ្សេងទៀត ឬមានមូលដ្ឋានដែលអាចជឿជាក់ថា ប្រជាពលរដ្ឋខ្មែររូបនោះ
អាចទទួលបានសញ្ញាតិផ្សេងទៀតឬទទួលបានការគាំពារពីរដ្ឋបរទេស។

ការដកសញ្ញាតិខ្មែរពីកំណើត ត្រូវធ្វើឡើងបន្ទាប់ពីទទួលបានយោបល់ពីគណៈកម្មការជាតិផ្តល់យោបល់
លើការដកសញ្ញាតិខ្មែរពីកំណើត។

ផ្នែកទី២
គណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ញាតិខ្មែរពីកំណើត

មាត្រា៤១ .-

ត្រូវបានបង្កើតគណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ញាតិខ្មែរពីកំណើត ដែលសរសេរជា
អក្សរកាត់ថា «**គ.ជ.ខ.**» ជាយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការពិនិត្យ ស្រាវជ្រាវ វាយតម្លៃ និងផ្តល់យោបល់
ជូនរាជរដ្ឋាភិបាលលើការដកសញ្ញាតិខ្មែរពីកំណើត ចំពោះប្រជាពលរដ្ឋខ្មែរដែលបានប្រព្រឹត្តអំពើល្មើសដូច
មានចែងក្នុងមាត្រា៤០នៃអនុក្រឹត្យនេះ។



មាត្រា ៤២ .-

ក.១.១.១. មានសមាសភាពដូចខាងក្រោម៖

១- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ		ប្រធាន
២- រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	១ រូប	អនុប្រធាន
៣- រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	១ រូប	អនុប្រធានអចិន្ត្រៃយ៍
៤- រដ្ឋលេខាធិការក្រសួងការពារជាតិ	១ រូប	អនុប្រធាន
៥- រដ្ឋលេខាធិការក្រសួងយុត្តិធម៌	១ រូប	អនុប្រធាន
៦- រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ	១ រូប	សមាជិក
៧- រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	១ រូប	សមាជិក
៨- រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា	១ រូប	សមាជិក
៩- រដ្ឋលេខាធិការក្រសួងសុខាភិបាល	១ រូប	សមាជិក
១០- រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍	១ រូប	សមាជិក
១១- រដ្ឋលេខាធិការក្រសួងព័ត៌មាន	១ រូប	សមាជិក
១២- អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ		សមាជិក
១៣- អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ		សមាជិក
១៤- អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ		សមាជិក
១៥- អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ		សមាជិក។

ក.១.១.២. អាចមានសមាសភាពបន្ថែមជាតំណាងនៃក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀតនៃរាជរដ្ឋាភិបាល តាមការចាំបាច់។ សមាសភាពបន្ថែម ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

សមាសភាពជាក់ស្តែងនៃ**ក.១.១.២.** ត្រូវតែងតាំងដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

មាត្រា ៤៣ .-

ក.១.១.២. មានភារកិច្ចដូចខាងក្រោម៖

- សិក្សានិងប្រមូលចងក្រងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីជាមូលដ្ឋានក្នុងការកំណត់ និងវាយតម្លៃអំពីប្រភេទនៃអំពើល្មើសណាមួយរបស់ប្រជាពលរដ្ឋខ្មែរ ដែលអាចត្រូវបានដកសញ្ជាតិខ្មែរ ពីកំណើត
- ផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការដកសញ្ជាតិខ្មែរ ឱ្យបានទូលំទូលាយ
- សហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្រាវជ្រាវអំពីអត្តសញ្ញាណ ប្រជាពលរដ្ឋខ្មែរពីកំណើតដែលកំពុងរស់នៅឯបរទេសនិងស្វែងរកព័ត៌មានពាក់ព័ន្ធនឹងការទទួលបាន សញ្ជាតិផ្សេងទៀត ឬមានមូលដ្ឋានដែលអាចជឿជាក់ថា ប្រជាពលរដ្ឋខ្មែររូបនោះអាចទទួលបាន សញ្ជាតិផ្សេងទៀតឬទទួលបានការគាំពារពីរដ្ឋបរទេស
- សហការជាមួយក្រសួងយុត្តិធម៌ ដើម្បីទទួលបាននូវសេចក្តីសម្រេចផ្តន្ទាទោសស្ថាពរពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ពាក់ព័ន្ធនឹងបទល្មើសដូចមានចែងក្នុងចំណុចទី៤ មាត្រា៤០នៃអនុក្រឹត្យនេះ
- សហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាង ពាក់ព័ន្ធសកម្មភាពប្រព្រឹត្តិអំពើល្មើសណាមួយរបស់ប្រជាពលរដ្ឋខ្មែរពីកំណើត ដើម្បីជាមូលដ្ឋាន គតិយុត្តក្នុងការដកសញ្ជាតិខ្មែរពីកំណើត

- ពិនិត្យ ពិភាក្សា និងវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយនិងហ្មត់ចត់បំផុតចំពោះអំពើល្មើសនិងភស្តុតាង ពាក់ព័ន្ធនានាដែលប្រមូលបាន មុននឹងលើកយោបល់ជូនរាជរដ្ឋាភិបាល ដើម្បីស្នើសុំដកសញ្ញាតិខ្មែរ ពីកំណើត
- រៀបចំរបាយការណ៍លម្អិតអំពីកិច្ចដំណើរការនៃការស្រាវជ្រាវ ការស៊ើបអង្កេត និងការប្រមូលភស្តុតាង ព្រមទាំងការពិនិត្យ ពិភាក្សា និងវាយតម្លៃទៅលើប្រជាពលរដ្ឋខ្មែរ ដែលជាកម្មវត្ថុក្នុងការលើកយោបល់ ស្នើសុំដកសញ្ញាតិខ្មែរពីកំណើត
- លើកយោបល់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចនិងលើកសំណើទូលថ្វាយព្រះមហាក្សត្រដើម្បីសម្រេច ចេញព្រះរាជក្រឹត្យដកសញ្ញាតិខ្មែរពីកំណើត
- សម្របសម្រួលក្នុងការរៀបចំលិខិតឆ្លើយតបឬសេចក្តីបំភ្លឺរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការដក សញ្ញាតិខ្មែរពីកំណើត
- រៀបចំរបាយការណ៍អំពីសកម្មភាពការងាររបស់**គ.ជ.ជ.ខ.** ជូនរាជរដ្ឋាភិបាល
- អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។

មាត្រា ៤៤ .-

គ.ជ.ជ.ខ. ត្រូវធ្វើការប្រជុំតាមការអញ្ជើញរបស់ប្រធាន**គ.ជ.ជ.ខ.**។

កិច្ចប្រជុំរបស់**គ.ជ.ជ.ខ.** ត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ប្រធាន**គ.ជ.ជ.ខ.**។ ក្នុងករណី ប្រធាន**គ.ជ.ជ.ខ.** អវត្តមានឬមានធុរៈ ប្រធាន**គ.ជ.ជ.ខ.** អាចប្រគល់សិទ្ធិជូនអនុប្រធានណាម្នាក់ដឹកនាំ កិច្ចប្រជុំជំនួស។

មាត្រា ៤៥ .-

គ.ជ.ជ.ខ. មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងមហាផ្ទៃ សម្រាប់ដំណើរការការងារ។

មាត្រា ៤៦ .-

គ.ជ.ជ.ខ. មានអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ជាលេខាធិការដ្ឋាន ដើម្បីគាំទ្រ ដល់ដំណើរការការងារ។

អគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម អាចប្រើប្រាស់មន្ត្រីជំនាញក្រោមឱវាទរបស់ខ្លួន ក្នុងការបំពេញតួនាទី ជាលេខាធិការដ្ឋាន**គ.ជ.ជ.ខ.**។

មាត្រា ៤៧ .-

លេខាធិការដ្ឋាន**គ.ជ.ជ.ខ.** មានភារកិច្ចដូចខាងក្រោម៖

- សម្របសម្រួលកិច្ចការរដ្ឋបាលរបស់**គ.ជ.ជ.ខ.** ស្របតាមការណែនាំនិងការសម្រេចរបស់**គ.ជ.ជ.ខ.**
- រៀបចំផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការដកសញ្ញាតិខ្មែរឱ្យបានទូលំទូលាយ
- ប្រមូលចងក្រងឯកសារនិងភស្តុតាងពាក់ព័ន្ធនឹងជនដែលជាកម្មវត្ថុនៃការដកសញ្ញាតិខ្មែរពីកំណើត ព្រមទាំងរៀបចំរបាយការណ៍ជូន**គ.ជ.ជ.ខ.**
- រៀបចំគម្រោងចំណាយរបស់**គ.ជ.ជ.ខ.**
- សម្របសម្រួលរៀបចំកិច្ចប្រជុំរបស់**គ.ជ.ជ.ខ.**
- រៀបចំកំណត់ហេតុកិច្ចប្រជុំរបស់**គ.ជ.ជ.ខ.**

- ទទួលនិងគ្រប់គ្រងសេចក្តីចម្លងព្រះរាជក្រឹត្យស្តីពីការដកសញ្ញាតិខ្មែរពីកំណើត
- គ្រប់គ្រងព័ត៌មានបុគ្គលនិងបូកសរុបជាប្រចាំនូវទិន្នន័យប្រជាពលរដ្ឋខ្មែរដែលត្រូវបានដកសញ្ញាតិ
- សម្របសម្រួលក្នុងការរៀបចំលិខិតឆ្លើយតបឬសេចក្តីបំភ្លឺរបស់ **គ.ជ.ខ.** ពាក់ព័ន្ធនឹងការដកសញ្ញាតិខ្មែរពីកំណើត
- រៀបចំរបាយការណ៍អំពីសកម្មភាពការងាររបស់លេខាធិការដ្ឋាន **គ.ជ.ខ.** ជូន **គ.ជ.ខ.** តាមការកំណត់
- អនុវត្តការកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រធាន **គ.ជ.ខ.** ។

មាត្រា ៤៨ .-

គ.ជ.ខ. មានប្រភពធនធានផ្គត់ផ្គង់ដោយថវិកាជាតិ ជាកញ្ចប់ថវិកាក្នុងក្របខ័ណ្ឌថវិកាប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ។

ផ្នែកទី៣

បែបបទនិងនីតិវិធីនៃការដកសញ្ញាតិខ្មែរពីកំណើត

មាត្រា ៤៩ .-

ការដកសញ្ញាតិខ្មែរពីកំណើតពីប្រជាពលរដ្ឋខ្មែរដែលបានប្រព្រឹត្តអំពើល្មើស ដូចមានចែងក្នុងចំណុចទី១ ទី២ និងទី៣នៃមាត្រា៤០នៃអនុក្រឹត្យនេះ ត្រូវអនុវត្តតាមបែបបទនិងនីតិវិធី ដូចខាងក្រោម៖

- ១- បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងអំពើល្មើសដែលបានកំណត់ខាងលើ **គ.ជ.ខ.** ត្រូវធ្វើការកំណត់អត្តសញ្ញាណរបស់ប្រជាពលរដ្ឋខ្មែររូបនោះឱ្យបានច្បាស់លាស់ និងធ្វើការស្រាវជ្រាវស៊ើបអង្កេត ប្រមូលភស្តុតាងនានាពាក់ព័ន្ធនឹងអំពើល្មើស ព្រមទាំងស្វែងរកព័ត៌មានពាក់ព័ន្ធនឹងការទទួលបានសញ្ញាតិមួយផ្សេងទៀត ឬមានមូលដ្ឋានដែលអាចជឿជាក់ថា ជននោះអាចទទួលបានសញ្ញាតិផ្សេងទៀតឬទទួលបានការគាំពារពីរដ្ឋបរទេស។
- ២- បន្ទាប់ពីបានកំណត់អត្តសញ្ញាណ និងប្រមូលភស្តុតាងដូចបានកំណត់នៅក្នុងចំណុចទី១ខាងលើនេះ **គ.ជ.ខ.** ត្រូវពិនិត្យ ពិភាក្សា និងវាយតម្លៃអំពីផលប៉ះពាល់នានាដែលជននោះបានបង្កឡើងចំពោះប្រទេសជាតិ។
- ៣- ផ្អែកតាមលទ្ធផលនៃការពិនិត្យ ពិភាក្សា និងវាយតម្លៃ **គ.ជ.ខ.** ត្រូវធ្វើរបាយការណ៍លម្អិត ដោយភ្ជាប់នូវយោបល់របស់ខ្លួន ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេច។

មាត្រា ៥០ .-

ការដកសញ្ញាតិខ្មែរពីកំណើតពីប្រជាពលរដ្ឋខ្មែរដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិម ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ និងអំពើកេរ្តិ៍រាងកាយ ដូចមានចែងក្នុងចំណុចទី៤នៃមាត្រា៤០នៃអនុក្រឹត្យនេះ ត្រូវអនុវត្តតាមបែបបទនិងនីតិវិធី ដូចខាងក្រោម៖

- ១- បន្ទាប់ពីមានសាលក្រមឬសាលដីកាស្ថាពរសម្រេចផ្តន្ទាទោសលើពលរដ្ឋខ្មែរពីកំណើត **គ.ជ.ខ.** ត្រូវធ្វើការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋខ្មែររូបនោះឱ្យបានច្បាស់លាស់ ប្រមូល និងគ្រប់គ្រងឯកសារអត្តសញ្ញាណបុគ្គល ព្រមទាំងស្វែងរកព័ត៌មានពាក់ព័ន្ធនឹងការទទួលបានសញ្ញាតិផ្សេងទៀត ឬមានមូលដ្ឋានដែលអាចជឿជាក់ថា ជននោះអាចទទួលបានសញ្ញាតិផ្សេងទៀតឬទទួលបានការគាំពារពីរដ្ឋបរទេស។

- ២- បន្ទាប់ពីបានកំណត់អត្តសញ្ញាណ និងប្រមូលភស្តុតាងដូចបានកំណត់នៅក្នុងចំណុចទី១ខាងលើនេះ **គ.ជ.ខ.** ត្រូវពិនិត្យ ពិភាក្សា និងវាយតម្លៃអំពីផលប៉ះពាល់នានាដែលជននោះបានបង្កឡើង ចំពោះប្រទេសជាតិ។
- ៣- ផ្អែកតាមលទ្ធផលនៃការពិនិត្យនិងវាយតម្លៃ **គ.ជ.ខ.** ត្រូវធ្វើរបាយការណ៍លម្អិត ដោយភ្ជាប់នូវ យោបល់របស់ខ្លួន ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេច។

មាត្រា ៥១ .-

ការដកសញ្ជាតិខ្មែរពីកំណើតពីប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងមាត្រា ៤៩ ឬមាត្រា ៥០ នៃអនុក្រឹត្យនេះ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី បន្ទាប់ពីទទួលបានយោបល់ពី **គ.ជ.ខ.**។

ជំពូកទី ៧

ការដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរដែលទទួលបានសញ្ជាតិខ្មែរ ដោយការទាមទារសញ្ជាតិនិងដោយសញ្ជាតិបន្តិយកម្ម ផ្នែកទី ១

លក្ខខណ្ឌនៃការដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរដែលទទួលបានសញ្ជាតិខ្មែរ ដោយការទាមទារសញ្ជាតិនិងដោយសញ្ជាតិបន្តិយកម្ម

មាត្រា ៥២ .-

អនុលោមតាមបញ្ញត្តិនៃមាត្រា ២៩ ថ្មីនៃច្បាប់ស្តីពីសញ្ជាតិ ការដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរដែលទទួលបានសញ្ជាតិខ្មែរដោយការទាមទារសញ្ជាតិនិងដោយសញ្ជាតិបន្តិយកម្ម អាចធ្វើទៅបានក្នុងករណីណាមួយ ដូចខាងក្រោម៖

- ១- ប្រព្រឹត្តអំពើក្បត់ជាតិឬធ្វើសកម្មភាពយុបយិតគ្នាជាមួយបរទេស ដែលនាំឱ្យអន្តរាយដល់ផលប្រយោជន៍ ស្តុលរបស់ព្រះរាជាណាចក្រកម្ពុជា។
- ២- ធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ។
- ៣- ចូលបម្រើកងទ័ពនៃរដ្ឋបរទេសដោយស្ម័គ្រចិត្ត ឬបំពេញតួនាទីជាមន្ត្រីសាធារណៈនៃរដ្ឋបរទេស និងមិនព្រមលាឈប់ ទោះបីមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា។
- ៤- បានទទួលសញ្ជាតិខ្មែរដោយការក្លែងបន្លំឬការផ្តល់ព័ត៌មានមិនពិត។
- ៥- ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិម ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ និងអំពើកេរ្តិ៍កម្ម។

ផ្នែកទី ២

បែបបទនិងនីតិវិធីនៃការដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរដែលទទួលបានសញ្ជាតិខ្មែរ ដោយការទាមទារសញ្ជាតិនិងដោយសញ្ជាតិបន្តិយកម្ម

មាត្រា ៥៣ .-

ការដកសញ្ជាតិខ្មែរចំពោះប្រជាពលរដ្ឋខ្មែរដែលទទួលបានសញ្ជាតិខ្មែរដោយការទាមទារសញ្ជាតិ និងដោយសញ្ជាតិបន្តិយកម្ម ដែលបានប្រព្រឹត្តអំពើល្មើសដូចមានចែងក្នុងចំណុចទី១ ទី២ និងទី៣នៃមាត្រា ៥២ នៃអនុក្រឹត្យនេះ ត្រូវអនុវត្តតាមបែបបទនិងនីតិវិធី ដូចខាងក្រោម៖

- ១- បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងអំពើល្មើសដែលបានកំណត់ខាងលើ ក្រសួងមហាផ្ទៃត្រូវធ្វើការកំណត់អត្តសញ្ញាណរបស់ប្រជាពលរដ្ឋខ្មែររូបនោះឱ្យបានច្បាស់លាស់ និងត្រូវពិនិត្យសំណុំឯកសារដែលបានដាក់ពាក្យស្នើសុំសញ្ជាតិខ្មែរដំបូង ព្រមទាំងស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងនានាពាក់ព័ន្ធនឹងអំពើល្មើសរបស់ជននោះ។
- ២- ក្រសួងមហាផ្ទៃត្រូវធ្វើការវាយតម្លៃអំពីផលប៉ះពាល់នានា ដែលជននោះបានបង្កឡើងចំពោះប្រទេសជាតិ និងធ្វើរបាយការណ៍លម្អិតដោយភ្ជាប់នូវយោបល់ជូននាយករដ្ឋមន្ត្រីពិនិត្យសម្រេច។

មាត្រា ៥៤ .-

ការដកសញ្ជាតិខ្មែរចំពោះប្រជាពលរដ្ឋខ្មែរដែលបានទទួលសញ្ជាតិខ្មែរដោយការក្លែងបន្លំឬការផ្តល់ព័ត៌មានមិនពិត ដូចមានចែងក្នុងចំណុចទី៤នៃមាត្រា៥២នៃអនុក្រឹត្យនេះ ត្រូវអនុវត្តតាមបែបបទនិងនីតិវិធីដូចខាងក្រោម៖

- ១- បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងអំពើល្មើសដែលបានកំណត់ខាងលើ ក្រសួងមហាផ្ទៃត្រូវធ្វើការកំណត់អត្តសញ្ញាណរបស់ប្រជាពលរដ្ឋខ្មែររូបនោះឱ្យបានច្បាស់លាស់ ប្រមូលនិងគ្រប់គ្រងសំណុំឯកសារដែលបានដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរដំបូងរបស់ជននោះ ព្រមទាំងស្រាវជ្រាវពិនិត្យ វិភាគ វាយតម្លៃ និងវិនិច្ឆ័យទៅលើសំណុំឯកសារនិងភស្តុតាងនានាពាក់ព័ន្ធនឹងការស្នើសុំសញ្ជាតិខ្មែររបស់ជននោះ ដើម្បីកំណត់ថា ជាការក្លែងបន្លំឬការផ្តល់ព័ត៌មានមិនពិត។ ក្នុងករណីចាំបាច់ ក្រសួងមហាផ្ទៃអាចកោះអញ្ជើញសាមីខ្លួនមកបំភ្លឺបន្ថែម។
- ២- ក្នុងករណីមានភស្តុតាងគ្រប់គ្រាន់ និងវាយតម្លៃបានថា ប្រជាពលរដ្ឋខ្មែររូបនោះបានប្រព្រឹត្តអំពើល្មើសដូចមានចែងក្នុងចំណុចទី៤នៃមាត្រា៥២នៃអនុក្រឹត្យនេះ ក្រសួងមហាផ្ទៃត្រូវធ្វើរបាយការណ៍លម្អិតអំពីលទ្ធផលនៃការស្រាវជ្រាវនិងវាយតម្លៃ ដោយលើកយោបល់ជូននាយករដ្ឋមន្ត្រីពិនិត្យសម្រេច។

មាត្រា ៥៥ .-

ការដកសញ្ជាតិខ្មែរចំពោះប្រជាពលរដ្ឋខ្មែរដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិម ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ និងអំពើភេរវកម្ម ដូចមានចែងក្នុងចំណុចទី៥នៃមាត្រា៥២នៃអនុក្រឹត្យនេះ ត្រូវអនុវត្តតាមបែបបទនិងនីតិវិធី ដូចខាងក្រោម៖

- ១- បន្ទាប់ពីមានសាលក្រម ឬសាលដីកាស្ថាពរសម្រេចផ្តន្ទាទោសលើប្រជាពលរដ្ឋខ្មែរ ក្រសួងមហាផ្ទៃត្រូវធ្វើការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋខ្មែររូបនោះឱ្យបានច្បាស់លាស់ ប្រមូល និងគ្រប់គ្រងឯកសារអត្តសញ្ញាណបុគ្គលជាពលរដ្ឋខ្មែររបស់ជននោះ និងពិនិត្យសំណុំឯកសារដែលបានដាក់ពាក្យស្នើសុំសញ្ជាតិខ្មែរដំបូងរបស់ជននោះ។
- ២- បន្ទាប់ពីបានកំណត់អត្តសញ្ញាណ និងប្រមូលភស្តុតាងដូចបានកំណត់នៅក្នុងចំណុចទី១ ខាងលើនេះ ក្រសួងមហាផ្ទៃត្រូវពិនិត្យនិងវាយតម្លៃអំពីផលប៉ះពាល់នានាដែលជននោះបានបង្កឡើងចំពោះប្រទេសជាតិ។
- ៣- ផ្អែកតាមលទ្ធផលនៃការពិនិត្យនិងវាយតម្លៃ ក្រសួងមហាផ្ទៃត្រូវធ្វើរបាយការណ៍លម្អិតដោយភ្ជាប់នូវយោបល់ជូននាយករដ្ឋមន្ត្រីពិនិត្យសម្រេច។

មាត្រា ៥៦ .-

ការដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរ ដូចមានចែងក្នុងមាត្រា៥៣ ឬមាត្រា៥៤ ឬមាត្រា៥៥ នៃអនុក្រឹត្យនេះ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី។

**ជំពូកទី៨
អនុប្បញ្ញត្តិ**

មាត្រា ៥៧ .-

លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យលេខ១១២ អនក្រ.បក ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ញាតិ ត្រូវមានអាណត្តិអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋាន គតិយុត្តថ្មីមកជំនួស ស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

**ជំពូកទី៩
អវសានប្បញ្ញត្តិ**

មាត្រា ៥៨ .-

អនុក្រឹត្យលេខ១១២ អនក្រ.បក ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ញាតិ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥៩ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៧ ខែ ១១ ឆ្នាំ ២០២៥
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១ ខែ ១១ ឆ្នាំ ២០២៥



សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីសូមហត្ថលេខា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

[Handwritten signature in blue ink]

អភិសន្តិបណ្ឌិត ស សុខា

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឯកឧត្តមឧបនាយករដ្ឋមន្ត្រី
- ដុចមាត្រា៥៩
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

[Handwritten signature in blue ink]

ឧបសម្ព័ន្ធនៃអនុក្រឹត្យលេខ ២២៥ អនក្រ.បក ចុះថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២៥
ស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ

គម្រោងនិងវិស័យអាទិភាព ដែលអ្នកវិនិយោគអាចស្នើសុំចូលសញ្ជាតិខ្មែរបាន

- ១- កសិកម្ម។
- ២- កសិឧស្សាហកម្ម។
- ៣- ឧស្សាហកម្មកែច្នៃផលិតផលកសិកម្មនិងឧស្សាហកម្មកែច្នៃចំណីអាហារដែលបម្រើទីផ្សារក្នុងស្រុក ឬការនាំចេញ។
- ៤- សហគ្រាសកម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក ផលិតទំនិញជំនួសការនាំចូល និង សហគ្រាសកែច្នៃសំណល់។
- ៥- ឧស្សាហកម្មទេសចរណ៍និងសកម្មភាពពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
- ៦- ឧស្សាហកម្មឌីជីថល។
- ៧- ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍។
- ៨- សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព និងការអភិវឌ្ឍបណ្តុំសហគ្រាសធុនតូចនិងមធ្យម ស្ថានឧស្សាហកម្ម និងស្ថានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
- ៩- ឧស្សាហកម្មឬកម្មន្តសាលថ្មីៗ ផ្តល់តម្លៃបន្ថែមខ្ពស់ មាននវានុវត្តន៍ និងភាពប្រកួតប្រជែងខ្ពស់។
- ១០- ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់និងសកលលោក។
- ១១- វិស័យធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូចនិងមធ្យម។
- ១២- វិស័យលំនៅឋានមានតម្លៃសមរម្យ ឬលំនៅឋានតាមតំបន់ដែលរាជរដ្ឋាភិបាលបានទុកជាអាទិភាព។



Handwritten signature or mark in blue ink.